

សត្រា វគ្គ ប៉ូល ប៉ាហ្វឺ កា មូត មៀង អេភេសូ

សារ អន់តត៍ រ៖

មៀង អេភេសូ យី មៀង តិស ម៉ោញ អ្នែ ពឹង ខេត អាស៊ី ឡាក់ ពូ អើ ផា ប៉ាថេត ទួគី តែង ដាវ ម៉ុត រ៉ប ដាវ អា។ វគ្គ ប៉ូល ឡាក់ ប៉ាត់ មៀង អេភេសូ យី អើ សាណាំ ៥២ គ.ស. អើ កា អ្នែ ហះ ណោះ ទុញ ប៉ែង សាណាំ ទីប រ៖ សារ ដាក់ ឡឹង យីស៊ូ អន់ កា ពូ អៀង ដួវ ខាក់ (ប័រ ហៃ ដាវ មូត រ៖ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៩:១-២០)។

វគ្គ ប៉ូល ប្រាក់ សត្រា អា ផះ អើ អ្នែ ពឹង ខុក (ប័រ ហៃ ៣:១ លូ ៤:១) យី អើ រ៉ាងរ៉ាង សាណាំ ៦០ គ.ស.។ ពូ យីត ផា សត្រា អា អើ ប៉ាហ្វឺ អូ ត្រត់ ដឹង កា មូត មៀង អេភេសូ អុះ យី អន់ កា មៀង អន់ទៀតៗ ទិណោះ អ្នែ កាណុង ខេត អាស៊ី ដេល។

សត្រា អា លូ សត្រា ប៉ាហ្វឺ កា មូត សៀ ប្រ្ល៖ អ្នែ ពឹង មៀង កូឡុះ ទី សារ អន់តត៍ ប៉ាតោ អន់ដា ប៉ែត ចឹង និះ ទៅ។ សត្រា ទិ ពៀវ អា អើ ប៉ាហ្វឺ អញ្ជ្រំ ស្រំ ដឹង ម៉ោញ ទង ណោះ ហង។

សារ សាំខាន់ៗ

សត្រា អា ប៉ិច រ៖ អន់ ហ្លង់ ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្ល៖ បិកកាតយី ឡាក់ ប៉ិច តង់ ប៉ាណូស។ ក្រុំ ហៀន សារ ប្រ្ល៖ យី ឡាកោ ប៉ាងឡៃ យីស៊ូ លូ ពៀប ឡាក់ កា កាម៉ាញ យី ស៊ូ ដេល។

រតី ប៉ូល រ៉ះ ឡើង សារ ប្រ្លឹះ រើស ម្នាត សៀ យីស៊ូ ឡើង អន់ទ្រូ
ល កេះ។ (១:៣-១៤)

រតី ប៉ូល រ៉ះ ផា ប្រ្លឹះ រើស ពូ ញុន កា អែ ដាក់ ពុត តាដោះ អូ
ត្រត់ ញុន កា ដារ ដាក់ ម៉ះ ប៉ាណូស។ (១:១៥-២:១០)

រតី ប៉ូល ប្រើ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត
អែ ដាក់ រម លូ គូប សោប។ (២:១១-៣:១៣)

រតី ប៉ូល ម៉ន់ ឡោម ប្រ្លឹះ កា ម្នាត សៀ យីស៊ូ។ (៣:១៤-២១)

រតី ប៉ូល ប្រើ ពូ អែ កោប ឡាក់ កា ប៉ាណូស ទី ពុត ណារ ទីប
ប៊ុច ចែ កា គូប សោប។ (៤:១-៥:២០)

រតី ប៉ូល រ៉ះ ឡើង ឡាបៀប អែ កោប កាណុង ហី ក្រាន។
(៥:២១-៦:៩)

រតី ប៉ូល កាប ឡើង សារ ប្រ្លឹះ អន់ កា ម្នាត សៀ ប៉ាន់ដីប លូ
យឿង តាកូ។ (៦:១០-២០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញុន
កា ពុត ប្រ្លឹះ ប៊ិកកាតយី អាញ ប៉ាហ្សឺ សត់ត្រា អា អន់ កា ម្នាត
ប៉ាសុន ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ អន់ ដាក់ ត្រង់ ឡាក់ អែ ពីង
មឿង អេភេសូ *។

២ អន់ ប្រ្លឹះ ប៊ិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំង
ឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា
អន់ដីស។

សារ ប្រ្លឹះ អន់ សារ សាណុក សារ៉ាក កា ម្នាត សៀ

* ១:១ ១:១ ហ្លា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន អូ ទី ពៀត «ឡាក់ អែ ពីង មឿង
អេភេសូ»។

៣ ពិ ពិន ប៉ានេ ប្រ្ល័ះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន អើ អន់ សារ សាណុក សាវ៉ាក គ្រីប នែវ កា ពិន តែង ប៉ាងាត់ ប៉ាលីង ពីង ប្លែង ញាន កា អៃ អន់ខូ លូ យីស៊ូ គ្រិះ។

៤ ប្រ្ល័ះ រឺស ពិន ញាន កា យីស៊ូ អន់ទ្រួល ឡឹង តេះ ប្លែង បើ កើត ពៃ កេះ ភ្លើ អន់ ពិន ដាក់ ត្រង់ អូ ទី យច សារ ញ៉ា ហះ ង្រី អើ។ ញាន ប្រ្ល័ះ បិច ថៃ កា ពិន

៥ បះ អើ រឺស អ្យក់ ពិន ឡឹង អន់ទ្រួល ពៃ កេះ អន់ ប្រ័គី គន អើ ញាន កា យីស៊ូ គ្រិះ ត្រត់ លូ ពុត បិច ម៉ះ អើ

៦ ភ្លើ អន់ ពិន ប៉ានេ ពុត ដាក់ កេង ខាក់ ម៉ះ អើ ឡាក់ អើ អន់ សារ ដាក់ កា ពិន តាដោះ ញាន កា គន ឡាក់ អើ បិច ថៃ។

៧ ញាន កា យីស៊ូ គ្រិះ អា ហង បះ ប្រ្ល័ះ បិកកាតយ័ ហ្វាយ ពិន លូ ផាម យីស៊ូ លូ អូ អ្យក់ យ៉ូ សារ ពិន យច ត្រត់ ពួយ ពុត ដាក់ កេង ខាក់ ម៉ះ អើ។

៨ ប្រ្ល័ះ បិកកាតយ័ ដាក់ ពុត កា ពិន កាខាក់ យី អើ អន់ ពិន ទី ពុត ហ្សាំង សាឡាច់ គ្រីប នែវ។

៩ អើ ប្រ័គី អន់ ពិន អូ ផិនកាន ឡាក់ អោន សាគីម ឡាក់ អើ យីត ឡឹង អន់ទ្រួល ពៃ ចឹង ប្រ័គី ញាន កា យីស៊ូ គ្រិះ។

១០ ប៉ាត់ ទីល ដាវ កាំឡត់ កេះ ប្រ្ល័ះ ចឹង តាត់ អង់កេះ ផិន កាន អា យី ចឹង ប៉ាតុំ ទិ កាណាត់ ញ៉ា ឡាក់ អៃ ពីង ប្លែង លូ កា ណាត់ ញ៉ា ឡាក់ អៃ ប៉ាត់ តេះ អន់ កា យីស៊ូ គ្រិះ ប្រ័គី ពី តាំងឡា។

១១ ញាន កា យីស៊ូ ពិន កា ទី ប៉ាដក់ ប៉ាជៀ ខង ប្រ្ល័ះ បិកកា តយ័ រឺស អ្យក់ ពិន ឡឹង អន់ទ្រួល ពៃ កេះ តាម ផិនកាន ម៉ះ អើ ឡាក់ តាត់ អង់កេះ ទិ សារ តាម ពុត អើ បិច

១២ ភ្លើ អន់ ញិន ឡាក់ មីង យីស៊ូ គ្រិះ អន់ទ្រួល ឡឹង ពូ ចឹង

ប៉ានេ សារ អំរាញ អីញ ម៉ះ អើ។

១៣ អន់ដីស កា និះទៅ ដេល ញន កា យីស៊ូ ផះ អន់ដីស កា តាំង សារ តាទីច យី សារ ដាក់ ឡាក់ អើ តង់ អន់ដីស ផះ អន់ដីស សៀ អើ ប្រ្លះ កា អន់ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ អន់ អ្វៃ ពឹង អន់ដីស ភៀ ប្រ្លឹ ឡាក់ កា សាញ៉ា ចាលាំ។ ប៉ាងាត់ ប៉ាលឹង អា ប្រ្លះ សាញ៉ា ចឹង អន់ ឡឹង អន់ទ្រួល កេះ។

១៤ ប្រ្លះ បិកកាតយី អន់ ប៉ាងាត់ ប៉ាលឹង អា ភៀ តាំបាក់ អន់ ពិន អ្គ អន់តត់ ផា ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ប៉ាក់ អើ ហាយ ប៉ាសុន អើ អន់ ដាក់ ទិ កេះ។ អើ ប្រ្លឹ នីអៀ ភៀ អន់ ពិន ប៉ានេ សារ អំ រាញ អីញ ម៉ះ អើ។

សារ រតី ប៉ូល ម៉ន់ ឡោម ប្រ្លះ អន់ កា ម្នត មៀង អេភេសូ

១៥ ញន ខ អា ហង ផះ អាញ កាតាំង ពូ កាកាប ឡឹង សារ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន លូ សារ អន់ដីស បិច ចៃ កា ម្នត ប៉ាសុន ប្រ្លះ ទិខ្ច

១៦ អាញ ប៉ានេ ប្រ្លះ បិកកាតយី លើយ ញន កា អន់ ដីស។ ផះ អាញ ម៉ន់ អើ ប្រ្លះ អាញ កាចាំង កា អន់ដីស លើយ។

១៧ អន់ ប្រ្លះ ម៉ះ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន យី ប្រ្លះ ពី ឡាក់ ទី សារ អំរាញ អីញ អន់ អើ ប្រ្លឹ អន់ ពុត ពៀក អន់ដីស ហ្សាំង សាឡាច់ លូ អ្គ ហ្លង់ ម៉ាក់ អន់ដីស អន់ហ្គាល់ អើ ឡាក់។

១៨ អន់ អើ តាក់ តាតារ ពុត ពៀក អន់ដីស ម៉ាក់ អ្គ ហ្លង់ ឡឹង សារ ម៉ឹង ឡាក់ អើ អន់ កា អន់ដីស ផះ អើ រើស អ្សក់ អន់ដីស លូ

អូ ហ្នឹង ឡើង ប៉ាដក់ ប៉ាជៀ កេង ខាក់ ឡាក់ អន់ដីស ចឹង ទី អន់ខូ លូ ប៉ាសុន អើ

១៩ លូ អន់ ហ្នឹង ណាវ ឡើង សារ អំរាញ អើញ កេង ខាក់ ឡាក់ អើ តាំបាង ណោះ អន់ ទី ខា សាំរ៉ាប់ កា ពិន ឡាក់ សៀ

២០ យី សារ អំរាញ អើញ ឡាក់ អើ តាំបាង អា ផះ អើ តាត់ អង់រី ស សីត យីស៊ូ គ្រិះ លូ អន់ អ្នែ តែង សាម៉ា អើ អ្នែ ពីង ប្លែង តោ។

២១ យីស៊ូ អ្នែ អំបាំង ប្រ្លឹះ ប៊ីត លូ បិយ ប្រ្លឹះ ឡាក់ ទី អំរាញ អើញ ទិណោះ។ អើ កា ទី អំរាញ អើញ កេង ខាក់ ក្លា ឡើង កាណា គី ញ៉ាៗ គ្រឹប នែវ ដេល អូ ត្រត់ ដឹង កា អ្នែ រប់ ដាវ អា អុះ យី ប៉ាត់ ដាវ តែង ម៉ាត់ ទៀ ដេល។

២២ ប្រ្លឹះ បិកកាតយ័ ប្រ្រីត អន់ គ្រឹប កាណាគី ញ៉ាៗ ទិណោះ អន់ អ្នែ កាន់តេះ អំរាញ អើញ យីស៊ូ លូ អន់ យីស៊ូ ប្រ្រីត ម៉ែត ណាំ ផា † ក្រុំ ហៀន សារ ប្រ្លឹះ ទិខូ

២៣ ឡាក់ ឡាកោ អើ។ យីស៊ូ គ្រិះ អ្នែ រាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រាំងហៃ កាណាគី ញ៉ាៗ ទិណោះ។ ‡

២

សារ ប្រ្លឹះ តង់ ញន កា អើ ដាត់ ពុត តាដោះ

១ ផះ ណោះ ពៃ អន់ដីស កា តោ ញន កា ប្រ្រីត យថ ចាបាប់ ប្រ្លឹះ លូ ប្រ្រីត អូ ដាត់

† ១:២២ ១:២២ ម៉ែត ណាំផា ពៀត គុល «កល»។ ‡ ១:២៣ ១:២៣ យីស៊ូ គ្រិះ អ្នែ រាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រាំងហៃ កាណាគី ញ៉ាៗ ទិណោះ។ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ យីស៊ូ គ្រិះ អ្នែ ប៉ាញី កាណាង ក្រុំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ ប៉ាញី ទីប អង់កក់ តេះ ដេល។

២ ឡាក់ កា អន់ដីស ខុ ប្រ័ត័ ផះ អន់ទ្រូល។ ផះ ណោះ អន់ដីស អ្នែ កោប គុន ប៉ាណូស អូ ស្បើ ប្រ័ះ យី ពួយ ម៉ែត ប្រ័ះ ប៊ីត ឡាក់ ទី អំវ៉ាញ អីញ អ្នែ រ៉ាំងហៃ ពីង អង់កក់ តេះ អា យី ប៉ាង៉ាត់ ប៉ាលីង ឡាក់ ប្រ័ត័ អន់ ពូ ប៉ាសាំង លូ ប្រ័ះ ប៊ីកកាតយ័ ទីល រ៉ប់ ដាវ អា។

៣ កាប៉ាច់ ពិន ទិខូ សើត ពែ ពិន ឡាក់ កា ពូ ដេល ពិន ប្រ័ត័ តាម ឡាកោ បិច យី ប្រ័ត័ អូ ដាក់ ពួយ ពុត បិច ពិន កា ប៉ាណូស ត្រត់ ទី សារ ប្រ័ះ អីក ឡឹង ពិន កើត ពែ កេះ ឡាក់ កា ពូ អន់ ទៀត ដេល។

៤ ហះកា ប្រ័ះ ប៊ីកកាតយ័ ទី ពុត តាប៉ាប តាប៉ុន អៀង កាខាក់ ណោះ ញន កា អើ បិច ចៃ កា ពិន តាឡាម័

៥ យ័ះ ពិន តៅ ញន កា សារ ពិន ប្រ័ត័ យច កាតាម កា អើ ប្រ័ត័ អន់ ពិន ទី អាញ រីស អន់ខូ លូ យីស៊ូ គ្រិះ ដេល ប្រ័ះ តង់ អន់ដីស ញន កា ពុត ដាក់ តាដោះ។

៦ ប្រ័ះ តាត់ អង់រីស សីត ពិន អន់ អ្នែ អន់ខូ លូ យីស៊ូ គ្រិះ ពីង ប្លែង លូ អន់ ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ អើ ដេល

៧ ភៀ តាំបាង ពុត អើ ដាក់ កេង ខាក់ កា ប៉ាណូស គ្រីប រ៉ាំង ហារ តែង ម៉ាត់ ទៀ អន់ អូ អន់តត់ ជា អើ បិច ចៃ កា ពិន ញន កា យីស៊ូ គ្រិះ។

៨ ប្រ័ះ តង់ អន់ដីស ញន កា ពុត ដាក់ តាដោះ លូ ញន កា សារ អន់ដីស ស្បើ។ សារ ប្រ័ះ តង់ អា អូ ត្រត់ ឡាច់ ឡឹង អន់ដីស អុះ យី សារ ប្រ័ះ អន់ តាដោះ

៩ អូ ត្រត់ ញន កា ប៉ាណូស ប្រ័ត័ ដាក់ ដេល ភៀ ជៃ អន់ បក់

ពៀរ អ្នកត់ អេង

១០ ខង ប្រើ៖ ប្រើគី អន់ ពិន កេះ ប៉ាណូស ណាវ ញុន កា យីស៊ូ គ្រិះ កៀ អន់ ពិន ប្រើគី សារ ដាក់ ឡាក់ អើ ទ្រៀម ឡឹង អន់ទ្រូល កេះ។

សារ ម្ចាត សៀ យីស៊ូ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១១ ទីល នីណោះ អាញ បិច រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ ទៀត តែង ឡាកោ ប៉ាងឡៃ សុនសាត អ៊ីស្រាអែល ជា កា អន់ ដីស «ម្ចាត អូ កាសិត អង់ការ» លូ កាប ជា ឡាកោ អន់ខៃ «ម្ចាត កាសិត អង់ការ»។ (សារ កាសិត អង់ការ អា ក្រានី កា សារ ប៉ាណូស ប្រើគី ដោច)។

១២ អន់ដីស ត្រត់ កាចាំង ជា សើត ពៃ អន់ដីស អ្វៃ ចាំងហាយុត ឡឹង យីស៊ូ គ្រិះ លូ អូ អូ ចឹង កេះ សុនសាត អ៊ីស្រាអែល លូ អូ ទី តិត តូ លូ សារ សាញ៉ា វែវ ពុត ឡាក់ ប្រើ៖ បិកកាតយ័ ទី សា ញ៉ា ណោះ អុះ អន់ដីស អ្វៃ ពីង អង់កក់ តេះ អា អូ ទី សារ ម៉ឹង លូ អូ ទី ប្រើ៖ ដេល។

១៣ ផះ សើត ពៃ អន់ដីស អ្វៃ ចាំងហាយុត ឡឹង ប្រើ៖ តាទីច ហង ហះកា កិញអៀ អា អន់ដីស កា ម៉ុត អ្វៃ ក្យាម៉ អើ កេះ ញុន កា ផាម យីស៊ូ គ្រិះ

១៤ ខង យីស៊ូ ហង ឡាក់ ប្រើគី អន់ ពិន អ្វៃ ត្រត់ លូ គូប អើ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាសុន ដឹង ម៉ោញ ទីប អើ តាត់ អង់ហ៊្យង អ្នាត សារ អូ ណីស កា គូប ញុន កា សារ អើ តៅ ពៀប ឡាក់ កា យ៉ះ អ្នាត រ៉ុបឹង ឡាក់ កាន់ទឹង ហះ អន់តិត។

១៥ អែវី តាត់ អង់ហ៊្វ្រង អ្នក ចាបាប សុនសាត អ៊ីស្រាអែល ឡាក់ ប្រើ លូ ទីប ប្រើ សារ អន់ទៀតៗ អៀង នែវ ភ្ញើ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាណូ ស ណារ ដឹង ម៉ៅញ អែវី អន់ខូ លូ អែវី លូ ប្រើ អន់ អន់ខែ អែវី ត្រ គុំ លូ គូប។

១៦ ញន កា អែវី តៅ ពីង អ៊្លង គីង អែវី កា រ៉ះកះ ប៉ារម ទីប សុ នសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ ត្រគុំ លូ ប្រើ៖ ប៊ិកកាតយ័ ឡាក់ កា ឡាកោ ដឹង ម៉ៅញ ទីប តាត់ អង់ហ៊្វ្រង អ្នក សារ អូ ណីស កា គូប សោប។

១៧ អែវី ពីរ រ៉ះ សារ ដាក់ កាប ឡឹង សារ អែវី ត្រគុំ លូ គូប កា អន់ ដីស ឡាក់ អែវី ប៉ាត់ ចាំងហាយុត លូ រ៉ះ កា បក់ អែវី ក្យាម៍ ដេល។

១៨ ញន កា អែវី ហង បះ ញីន ឡាក់ សុនសាត អ៊ីស្រាអែល លូ អន់ដីស ឡាក់ សុនសាត អន់ទៀត ទី ទ្រង ម៉ុត ប៉ាត់ ប្រើ៖ ឡាក់ ពី ពិន ទីខូ ញន កា ប៉ាដាត ប៉ាលីង ប្រើ៖ ដឹង ម៉ៅញ អែវី កាណុង ពុត ពិន ទីខូ។

១៩ ទីល នីណោះ អន់ដីស អូ ត្រគុំ សុនសាត អន់ទៀត លើ កា ម្នត អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អុះ យី អន់ដីស សុនសាត ដឹង ម៉ៅញ អន់ខូ លូ ម្នត ប៉ាសុន ប្រើ៖ អន់ដីស កា កាំឡាំង ហី ក្រាន ប្រើ៖ ប៊ិកកាតយ័ ដេល។

២០ អន់ដីស ពៀប ឡាក់ កា អំហ្គោ ប្រើ៖ អ្យក់ តគី ប្រើ ហី យី ប្រើ ពីង ម្នត រ៉ះ ប៉ាតាង យីស៊ូ លូ ម្នត វ៉ាគីយ ប្រើ៖ ឡាក់ អំហ្គោ តីសៗ លូ ពីង យីស៊ូ ឡាក់ អំហ្គោ សាំខាន់ ឡឹង ពុ។

២១ យីស៊ូ អា ហង ប្រើ អន់ អំហ្គោ ទិណោះ តីត ទ្រម អន់ខូ លូ គូប តុត កាចាប លូ ប្រើ អន់ ហី ណោះ ប៉ែង តីស ៗ កេះ រ៉ោង

វាម៉ែ សាំរ៉ាប់ ប្រ្រឹះ បិកកាតយ័។

២២ អន់ដីស កា និះទៅ ដែល ញុន កា អន់ខុ លូ យីស៊ូ អែ ប៉ាតុំ អន់ដីស ប្រឹគី អន់ កើត ហី ប្រ្រឹះ ញុន កា ប៉ាង៉ាតី ប៉ាលីង ប្រ្រឹះ។

៣

សារ រតី ប៊ូល រ៉ះ អន់ ពូ ហ្លង់ ឡីង ជិនកាន អោន សាគីម ម៉ែ ប្រ្រឹះ

១ ខ ណោះ ហង បះ អាញ ឡាក់ ត្រត់ ខុក ញុន កា យីស៊ូ គ្រិះ ភ្លើ អន់ ទី ខា ទីល អុះ មី សុនសាត អន់ទៀត អាញ ម៉ន់ ឡោម ប្រ្រឹះ សាំរ៉ាប់ អន់ដីស។

២ យី អែ អន់ដីស ទី កាតាំង ដែល តាម ហៃ ពូ រ៉ះ ឡីង សារ ឡាក់ ប្រ្រឹះ បិកកាតយ័ មប អន់ អាញ ប្រឹគី ង៉ារ រ៉ះ ឡីង ពុត ដាក់ ម៉ែ អែ ភ្លើ ទី ខា សាំរ៉ាប់ កា អន់ដីស។

៣ ប្រ្រឹះ តាំបាង អន់ អាញ អុ ជិនកាន អែ អោន សាគីម ពៃ ឡាក់ កា អាញ ប្រាត់ រ៉ះ អ្នះៗ កា អន់ដីស តែង អំបាំង អា ហង។

៤ ជះ អន់ដីស អាន សត់ត្រា អា ណោះ អន់ដីស ចឹង អុ អន់ត គ់ ជា អាញ ហ្លង់ ចាបះ ឡីង ជិនកាន អោន សាគីម ម៉ែ យីស៊ូ គ្រិះ ហង។

៥ ជះ រាំងហារ ពូ សើត ពៃ ប្រ្រឹះ អុ ទី តាំបាង អន់ ពូ អុ ជិនកាន អា ឡាក់ កា អែ តាំបាង ពីង មូត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ ពីង មូត វាគីយ ប្រ្រឹះ អន់ អន់ខែ អុ ញុន កា ប៉ាង៉ាតី ប៉ាលីង ប្រ្រឹះ ឡាក់ កា រ៉ាប់ ដារ អា អុះ។

៦ ជិនកាន អោន សាគីម អា យី នីអៀះ ញុន កា សារ ដាក់ ឡីង យីស៊ូ បះ សុនសាត អន់ទៀត ចឹង ទី ប៉ាដក់ ប៉ាជៀ អន់ខុ

លូ សុនសាត អ៊ីស្រាអែល ដែល សុនសាត អន់ទៀត លូ សុនសាត អ៊ីស្រាអែល ចឹង ប៉ាតុំ គូប ពៀប ឡាក់ កា កេះ ឡាកោ ដឹង ម៉ោញ។ សុនសាត អន់ទៀត កា ចឹង ទី សារ ឡាក់ ប្រ្លឹះ សាញ៉ា ចឹង អន់ អន់ខូ លូ សុនសាត អ៊ីស្រាអែល ញន កា យីស៊ូ គ្រិះ ដែល។

៧ ប្រ្លឹះ ប្រើ អាញ ប្រគំ ងារ រះ សារ ដាក់ ឡឹង យីស៊ូ អា ញន អ៊ែ ដាក់ ពុត កា អាញ ត្រគំ ពូយ សារ អំវាញ អ៊ីញ ឡាក់ កេង ខា កំ ម៉ះ អ៊ែ។

៨ យី អាញ ចិ ឡឹង ពូ កាណុង មូត ប៉ា សុន ប្រ្លឹះ កា តាម កា ប្រ្លឹះ បិកកាតយី ដាក់ ពុត កា អាញ ភ្លើ អន់ អាញ ចាក រះ សារ ដាក់ កា សុនសាត អន់ទៀត យី រះ ឡឹង សារ យី ស៊ូ គ្រិះ ឡាក់ ដាក់ កាខាក់ ក្វា ឡឹង ប៉ាណូស អូ ហ្លង់។

៩ អ៊ែ កា អន់ អាញ រះ កា ប៉ាណូស ទិខូ អន់ ហ្លង់ ឡឹង ជិនកាន ឡាក់ អ៊ែ អោន សាគីម ឡឹង ទុញ ពែ កេះ អ៊ែ ឡាក់ ប្រ្លឹះ បាំង កើត កាណាគំ ញ៉ាៗ គ្រឹប នែវ។

១០ ប្រ្លឹះ ប្រគំ នីអៀ ភ្លើ អន់ មូត បិយ ប្រ្លឹះ ឡាក់ ទី អំវាញ អ៊ីញ អ៊ែ ពីង ប្លែង តោ កា អន់ហ្គាល់ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លឹះ គ្រឹប នែវ ញន កា ក្រំ ហៀន សារ ប្រ្លឹះ។

១១ សារ អា ត្រគំ ពូយ ជិនកាន ឡាក់ អ៊ែ យីត ឡឹង សើត ពែ កេះ អ៊ែ ប្រគំ តាត់ អង់កេះ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១២ ញន កា អ៊ែ អន់ខូ លូ អ៊ែ លូ ញន កា សៀ អ៊ែ ពិន កា ទី ពុត ខិន លូ ទី ទ្រង ម៉ុត ឡាក់ ក្សាម៍ ប្រ្លឹះ បិកកាតយី ទីប អូ អូត។

១៣ ទីល នីណោះ អន់ដីស ដៃ ហ្សឹក ហង កា សារ អាញ ថុក

ឡាំបាក ខង សារ ថុក ឡាំបាក អា ទី ខា កា អន់ដីស យី អន់ ដីស ត្រគ់ តីស ម៉្លះ ឡុត។

សារ វគី ប៉ូល ម៉ន់ ឡោម ប្រ្ល័ះ អន់ ពូ ហ្លង់ ឡឹង សារ បិច ចៃ ម៉្លះ ប្រ្ល័ះ

១៤ ខ អា ហង បះ អាញ ជន តាកុល ម៉ន់ ឡោម ប្រ្ល័ះ ឡាក់ ពី ពិន។

១៥ អើ ឡាក់ វគី បិក គ្រីប ផ្លង់ វ៉ាថ ទីប ពីង ប្លែង ទីប ប៉ាក់ តេះ។

១៦ អន់ ប្រ្ល័ះ តាបាប តាប៉ុន ប្រ័គី អន់ ពុត ពៀក អន់ដីស ទី សាដុំ ខាក់ ញន កា ប៉ាដាត ប៉ាលីង ប្រ្ល័ះ ត្រគ់ ពូយ សារ អំវាញ អីញ កេង ខាក់ ម៉្លះ អើ។

១៧ អន់ យីស៊ូ គ្រិះ អៃ កាណុង ពុត អន់ដីស ញន កា សារ សៀ លូ អន់ អន់ដីស អៃ កាចាប ញន កា សារ បិច ចៃ ម៉្លះ អើ ពៀប ឡាក់ កា តើម អ៊ឹង អៃ កាចាប ញន កា វ៉ាយៈ តោត ជ្រុ ដេល។

១៨ អន់ ប្រ្ល័ះ អន់ អន់ដីស អ៊ូ ហ្លង់ អន់ខូ លូ មូត ប៉ាសុន ប្រ្ល័ះ ទិខូ ឡឹង សារ ប្រ្ល័ះ បិច ចៃ ណោះ តីស អំវាត់ ចំ ចាំងហិត ប៉ុប ចំ លូ ជ្រុ ប៉ុប ចំ

១៩ លូ អន់ អន់ដីស អ៊ូ អន់ហ្គាល់ ពុត បិច ចៃ កេង ខាក់ ម៉្លះ យីស៊ូ គ្រិះ ឡាក់ ដាក់ ក្វា ឡឹង ប៉ាណូស យីត ភៀ អន់ អន់ដីស ប៉ាញី ដឹង សារ ដាក់ ត្រង់ កាខាក់ ម៉្លះ ប្រ្ល័ះ។

២០ ប្រ្ល័ះ បិកកាតយ័ អ៊ូ ប្រ័គី ញាៗ ទិណោះ ក្វា ឡឹង សារ ពិន បរ លូ ក្វា ឡឹង សារ ពិន យីត ញន កា សារ អំវាញ អីញ ម៉្លះ អើ ឡាក់ ប្រ័គី ងារ ពីង ពិន ទិខូ។

២១ ប៉ានេ សារ អំរ៉ាញ អីញ ម៉ែ បង្រៀន កាណុង ក្រុំ ហៀន សារ បង្រៀន យីស៊ូ គ្រិះ អន់ គ្រីប រាំងហារ លើយ អាមែន។

៤

សារ ម្ចាស់ សៀ កេះ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១ ទីល នីណោះ អាញ ឡាក់ ត្រត់ ខុក ញន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន អាញ ប័រ អន់តត់ ប៉ាតោ អន់ អន់ដីស អ្នែ កោប អន់ យី លូ សារ បង្រៀន បិកកាតយី រឿស ណោះ ហង ពិ។

២ ហត់ ប៉ាន់ចិ ពុត អន់ ទី ពុត ដាក់ ពុត ឡាអត់ លូ អត់ សាំរ៉ាញ កា គូប សោប សីត ឡាក់ ញន កា សារ បិច ចៃ

៣ លូ ខំ រាំងហៃ សារ រែវ ពុត លូ គូប សោប ឡាក់ ពី ឡឹង ប៉ាងា តី ប៉ាលឹង បង្រៀន លូ អន់ អ្នែ ត្រត់ លូ គូប សោប អន់ ដាក់។

៤ ម្ចាស់ សៀ យីស៊ូ រៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ប៉ាងាត់ ប៉ាលឹង បង្រៀន កា ដឹង ម៉ោញ ឡាក់ កា បង្រៀន រឿស អ្នក អន់ដីស អន់ ទី សារ ម៉ឹង ដឹង ម៉ោញ ណោះ ដេល។

៥ ពិន ទី ពី តាំងឡា ដឹង ម៉ោញ សារ សៀ ដឹង ម៉ោញ សារ បាំងហុំ ទៀក ដឹង ម៉ោញ។

៦ ទី បង្រៀន ដឹង ម៉ោញ ឡាក់ ពី ប៉ាណូស ទិខូ អ៊ែ រាំងហៃ ប៉ាណូ ស ទិខូ អ៊ែ ប្រតី ងារ ពីង ប៉ាណូស ទិខូ លូ អ្នែ ពីង ប៉ាណូស ទិ ខូ។

៧ ហះកា អ៊ែ អន់ ពិន ម៉ោញ ដូរ ៗ អ្នែ ប្រតី ងារ តាងៗ តាម យី ស៊ូ គ្រិះ អន់ កា ពិន។

៨ ខ អា ហង បះ ពូ ប្រាក់ រ៉ះ ផាះ

«ផ្ទះ អែរី ហារវ ពឹង ចារ ចាំងហឹត
អែរី អ្យក់ មូត តាមីរ ឡាក់ អែរី រ៉ុប ពែ ប្រើ ចាក ពួយ
កេះណោះ អែរី អន់ កាណាគី កា ប៉ាណូស»។*

៩ សារ ឡាក់ កាប ផា «អែរី ហារវ» ណោះ ទី ណី នី ចម៍ ? យី ទី ណី
ផា ផ្ទះ អន់ ទ្រួល ពែ យី ស៊ូ ជីរ ពឹង អង់កក់ តេះ អា កេះ †។

១០ បក់ ជីរ ពឹង អង់កក់ តេះ ណោះ យី អែរី ទៅ ណោះ ហង ឡាក់
ហារវ អំបាំង ប្លែង តោ ភៀ រ៉ាំងហៃ កាណាគី ញាៗ ទិណោះ។

១១ អែរី ហង ប្រគី អន់ បក់ អន់ដា កេះ មូត រ៉ះ ប៉ាតាង អែរី បក់ អន់
ដា កេះ រ៉ាគីយ ប្រ្លឹះ បក់ អន់ដា កេះ មូត ចាក រ៉ះ សារ ដាក់ ឡឹង
អែរី បក់ អន់ដា កេះ ម៉ែត រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ លូ ណៃ
យូ បាំងហៀន ពូ

១២ ភៀ ប៉ាណាំ មូត ប៉ាសុន ប្រ្លឹះ អ៊ូ ប្រគី ង៉ារ កា ប្រ្លឹះ លូ ប្រគី
អន់ ឡាកោ យី ស៊ូ គ្រិះ ‡ ហែង ដាក់

១៣ លើយ ទីល ពិន ទិខ្ល វែរ គូប សោប ញន កា ទី សារ សៀ ដឹង
ម៉ោញ លូ អន់ហ្គាល់ គន ប្រ្លឹះ បិកកាតយី លូ កើត ប៉ាណូស
ឡាក់ សៀ ដាក់ ខាក់ លើយ ទីល ពិន កើត ដាក់ សាម៉ើ លូ យី ស៊ូ
គ្រិះ

១៤ ភៀ ជែ អន់ ពិន អែរី ឡាក់ កា គន សាស្វា អូ ហ្លង់ សារ ណោះ
អុះ ឡាក់ ចឹង សៀ សារ ពូ បាំងហៀន កាប ពួង កាប ប៉ាដល់

* ៤:៩ ៤:៩ សារ អា ឡាក់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៨:១៨។
† ៤:៩ ៤:៩ ជីរ ពឹង អង់កក់ តេះ អា កេះ ពិន ព្រៃ នីអៀ កា ត្រគី ដេលះ ជីរ អែរី
កាន់តេះ អង់កក់ តេះ អា។ បក់ អន់ដា យីត ផា យី ស៊ូ ជីរ អែរី ប៉ាគី ស្រុក ប៉ាទ្រូ ប៉ាប៊ីត។
‡ ៤:១២ ៤:១២ ឡាកោ យី ស៊ូ គ្រិះ អែរី កាប ប៉ាន់ដីប ឡឹង ក្រុំ ហៀន សារ
ប្រ្លឹះ។ បរិហៃ ៤:៤។

ពៀបឡាក់ កា ខ្យាល ប៊ីជីរ ប៊ីហាវ ណោះ ណាវ ពិន កា អូ សៀ សារ ម្នត បក់ កាប ប៉ាញ៉ា ប្លាច កេង ដេល។

១៥ ហះកា ពិន ត្រក់ កាប សារ តាទីច ញុន កា ពុត ប៊ុច ថៃ ពិន ត្រក់ កើត ហើង ដាក់ គ្រីប នែវ ភៀ កេះ ឡាក់ កា យីស៊ូ គ្រិះ ឡាក់ កល់ ពិន។

១៦ អើ ហង ឡាក់ ប្រីក់ អន់ ឡាកោ ទិណោះ ប៉ាតុំ គួប លូ ប៉ាតីត គួប តុត កាចាប័ ញុន កា ទី ប៉ាឡាក់ កាន់តឹង ទិណោះ។ ដុង តី ទិណោះ កា តង់ ប្រីក់ ដារ កាណុង ឡាកោ តាម ដារ ម៉ះ អន់ខៃ ម៉ោញៗ ភៀ អន់ ឡាកោ ណោះ កើត ហើង ដាក់ ញុន កា សារ ប៊ុច ថៃ។

សារ អ្នែ កោប គុន ប៉ាណូស កើត ណាវ

១៧ ទីល នីណោះ អាញ រ៉ះ តាទីច កា អន់ដីស ញុន អំវាញ យី ស៊ូ ឡាក់ ពី តាំងឡា ពិន ផា ជៃ អ្នែ កោប គុន សុនសាត អន់ទៀត អូ សៀ ប្រ្លះ ខង អន់ខៃ យីត ឡឹង សារ អូ ទី ខា។

១៨ អន់ខៃ អូ ហង់ សារ ញ៉ា អុះ អន់ខៃ អូ ទី អាញ រីស ឡាក់ ប្រ្លះ បិកកាតយី អន់ ណោះ អុះ ខង អន់ខៃ អូ អូ សារ ប្រ្លះ ញុន អន់ខៃ កង់ កល់ តាឡាម។

១៩ អន់ខៃ អូ អន់ហ្គាល់ សារ យច សារ ត្រក់ លូ អន់ខៃ ទីមវែរ ឡាកោ អន់ ប្រីក់ សារ អិក បឹត អូ ដាក់ គ្រីប នែវ តាម ពុត ខ្លាម។

២០ ហះកា កាប៉ាច់ អន់ដីស ផះ ពូ បាំងហៀន អន់ដីស ឡឹង សារ យីស៊ូ គ្រិះ ពូ អូ ប្រើ ប្រីក់ នីណោះ អុះ។

២១ អន់ដីស កាតាំង ពូ រ៉ះ ឡឹង សារ យីស៊ូ លូ ហៀន ឡឹង អើ ត្រក់ ពូយ សារ តាទីច ឡាក់ ឡាច់ ឡឹង អើ ហង

២២ ឃី អន់ដីស ត្រក់ អ្នាត ពុត សាន់ដាប់ ខង ពុត សាន់ដាប់ បឹត អឹក កាខាក់ ទីប ប៉ាងល់ ឡាកោ ញុន កា សារ ខ្លាម។

២៣ ត្រក់ អន់ ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពុត ពៀក អន់ដីស កើត ណាវ

២៤ លូ ត្រក់ កេះ ប៉ាណ្ណាស ណាវ ឡាក់ ប្រ្លឹះ ប៉ាំងកើត អន់ ដាក់ ត្រង់ តាទីច អន់ ឡាក់ កា អើ។

២៥ ទីល នីណោះ អន់ដីស ដៃ កាប ពួង ហង ត្រក់ កាប ដឹង សារ ញ៉ា ឡាក់ តាទីច លូ អុះ មី អន់ទៀតៗ ខង ពិន ទិខ្ច ពៀប ឡាក់ កា ដុង តី ពីង ឡាកោ ដឹង ម៉ោញ។

២៦ ផា អន់ដីស អឹក ត្រក់ ឡាវាំង ដៃ ប្រ្លឹក សារ យច ដៃ លូ ដៃ អឹក ទុញ ទីល ដាវ មុត ដេល។

២៧ ដៃ អន់ ប្រ្លឹះ បឹត សាតាំង ទី ទ្រង ឡា ប៉ាងល់ អន់ដីស។

២៨ បក់ ចំ ឃើយ អន់តុង ត្រក់ អ្នាត ពិ ដៃ អន់តុង ណាវ ហង ឃី ត្រក់ ខំ ប្រ្លឹក ងារ លូ សាង ឡាកោ អើ ទៅ ញុន កា ពុត ដាក់ ត្រង់ ភៀ អន់ ទី កាណាក់ ម៉ាក់ តង់ បក់ ចំ ឡាក់ អូ ទី ឡាក់។

២៩ ដៃ អន់ ទី ប៉ានីរ អូ ដាក់ ឡាច់ ឡឹង ពីរ អន់ដីស ត្រក់ កាកាប ដឹង សារ ញ៉ា ឡាក់ ដាក់ៗ ភៀ តង់ ពូ អន់ទៀត អន់ សៀ ហើង ខាក់ ពូយ សារ ពូ តងកាន ម៉ាក់ អន់ សារ សាណុក សាវា ក កា មូត បក់ សាំយ៉ាំង ណោះ ដេល។

៣០ ដៃ ប្រ្លឹក អន់ ប៉ាងាត ប៉ាលឹង ដាក់ កាខាក់ ម៉ះ ប្រ្លឹះ អុក ពុត ខង ប្រ្លឹះ អន់ ប៉ាងាត ប៉ាលឹង អើ អ្នែ ពីង អន់ដីស ភៀ ប្រ្លឹក សាញ៉ា ចាណាំ លូ គម អន់ដីស សាំវ៉ាប់ ប៉ាក់ ដាវ អើ ចឹង ហ្វាយ ពិន ទៀ។

៣១ ហត់ អន់ដឺស អ្នាត ពុត អូ ដាត់ ពុត តុ ហាល់ ពុត អ៊ីក សារ តាប៉ុញ តាប៉ាក់ សារ តៈ ជាម៉ាត លូ សារ អូ ដាត់ ត្រីប នែវ អន់ ឡាច់ ឡឺង អន់ដឺស ពិ។

៣២ ត្រត់ ទី ពុត ដាត់ កា កាំឡាំង លូ អូ តាប៉ាប តាប៉ុន កា គូប សោប សីត ឡាំ ទីប អូ អ្យក់ យ៉ូ សារ គូប សោប ប្រឹក៍ យច ឡាក់ កា ប្រឹះ បិកកាតយ័ អូ អ្យក់ យ៉ូ សារ អន់ដឺស យច ញន កា យី ស៊ី គ្រិះ។

៥

សារ អ្នែកោប គុន ប៉ាណូស ឡាក់ ទី តាតារ

១ ទីល នី ណោះ ហត់ អន់ដឺស ប្រឹក៍ ពួយ ប្រឹះ បិក កា តយ័ ខង អន់ដឺស ឡាក់ គុន អ៊ែ បិច ចៃ។

២ ហត់ អ្នែកោប អន់ ទី ពុត បិច ចៃ ឡាក់ កា យីស៊ី គ្រិះ បិច ចៃ កា ពិន ទីប អ៊ែ ចៃ តៅ ប៉ាតាង ពិន ឡាក់ កា កាណាត៍ ពុះ រ៉ាម៉ះ ប្រឹះ ឡាក់ ត្រត់ ពុត ប្រឹះ។

៣ ដៃ អន់ ទី ដៃ សារ រ៉ាលង កល់ សារ ប្រឹក៍ លូ កាម៉ាក៍ លូ អង់កាន់ លូ សារ ខ្លាម កាណុង កាំឡាំង អន់ដឺស ណោះ ខង សារ ទិណោះ អូ យី លូ ប៉ាសុន ប្រឹះ អុះ។

៤ ដៃ កាប រ៉ាឡោះ ដៃ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ លូ ដៃ កាប ប៉ាលោ រល់ សារ ញ៉ា ឡាក់ ត្រត់ តាយ្យុស ខង សារ ទិ ណោះ អូ យី អុះ។ ហះកា ត្រត់ កាប ប៉ានេ ប្រឹះ ឡុត

៥ ខង អន់ដឺស អូ អន់តត់ កេះ ផា ប៉ាណូស បក់ រ៉ាលង កល់ បក់ ប្រឹក៍ លូ កាម៉ាក៍ លូ អង់កាន់ លូ បក់ ទី ពុត ខ្លាម ប៉ាណូស នែវ ណោះ អូ ទី ប៉ាដក់ ប៉ាជៀ អុះ ប៉ាត់ ប្រឹះ

ប៊ិកកាតយ៍ រាំងហៃ រាំងខ្យា អន់ខ្ច លូ យីស៊ី គ្រិះ ខង បក់ ខ្វាម
បិច កា រ៉ាស អំប៉ាស ពៀប ឡាក់ កា អើ កាដាប សាំប្រឹះ ហ្វិប
ប្រឹះ ប៊ិក ហង។

៦ ដៃ អន់ បក់ ពៀ ពីះ ប៉ាង្ល អន់ដីស ញុន កា ប៉ានីរ ពូ កាប
អូ ទី ខា ណោះ ខង សារ ទិណោះ ហង ប្រឹគី អន់ ប្រឹះ ប៊ិកកា
តយ៍ អីក កា បក់ ប៉ាសាំង លូ អើ។

៧ ទីល នីណោះ ដៃ រ៉ាពង ប្រឹគី គូប លូ អន់ខែ ណោះ។

៨ សើត ពៃ អន់ដីស កា អៃ កាណុង សារ ម៉ាម៉ាំង ដេល ហះ
កា កិញអៀ អា អន់ដីស តាតារ កេះ ញុន កា យីស៊ី ឡាក់ ពី តាំង
ឡា ពិន។ ទីល នីណោះ ហក់ អៃ កោប គុន ប៉ាណូស ឡាក់ ទីតា
តារ ពិ

៩ ខង សារ តាតារ ប្រឹគី អន់ ទី សារ ដាក់ ត្រង់ លូ សារ តាទីច
គ្រឹប នែវ។

១០ ហក់ អន់ដីស យីត ចាជ្រែប ហៃ សារ ញ៉ា ឡាក់ ត្រក់ ពុត
ពី តាំងឡា ពិន។

១១ ដៃ ម៉ុត ប្រឹគី ងារ ញ៉ា ឡាក់ អូ ទី ខា អន់ខ្ច លូ ពូ ឡាក់ ងារ
កើត ឡាច់ ឡឹង សារ ម៉ាម៉ាំង ណោះ សិន ដាក់ ត្រក់ កាប កា ពូ
*។

១២ ទី សារ ញ៉ា ឡាក់ ពូ ប្រឹគី អន់តុង អូ អន់ ពូ អូ ណោះ ផា
ពិន ក្រានី កា រ៉ះ ឡឹង សារ ណោះ ពិន កា តាយ្សស ខាក់ កេះ។

១៣ ហះ កា ផា ទី តាតារ ក្លាក់ ពីង ចារ ពូ ប្រឹគី សារ ទី
ណោះ សារ ទិណោះ ចឹង តាបាង អន់ ពូ ប៊ីប៊ី ឡុត

១៤ ខង តាតារ ហង តាំបាង អន់ ពូ ប៊ីប៊ី សារ ទិណោះ។ ខ

* ៥:១១ ៥:១១ សិន ដាក់ ត្រក់ កាប កា ពូ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ សិន ដាក់
រ៉ះ អន់ ពូ អូ ទីខ្ច ។

ណោះ ហង បះ ពូ កាប ផាះ

«អី បក់ តែប ហ្នាក់ ហត់ សាទីរ ឡុក
អី បក់ តោ ហត់ រឹស សីត ពិ

ណោះ យីស៊ូ គ្រិះ ចឹង តាតារ ក្នាក់ ពឹង អីស»។

១៥ ទីល នីណោះ ហត់ ឡាវាំង កាខាក់ ឡឹង ឡាបៀប អន់ដីស
អ្នែ កោប ដៃ ប្រើ ឡាក់ កា ប៉ាណូស អូ ហ្នង់ សារ យី ត្រត់ ប្រើ
គី ឡាក់ កា ប៉ាណូស ហ្សាំង សាឡាច់។

១៦ ត្រត់ អ្នក រប់ ដាវ អា ប្រើ ដាវ ឡាក់ ទី ខា ខង រាំងហារ
អា អ៊ិក ខាក់។

១៧ ទីល នីណោះ ដៃ ប្រើ ឡាក់ កា ប៉ាណូស អូ ហ្នង់
សារ ហះកា ត្រត់ ខំ យីត អន់ ហ្នង់ ឡឹង សារ ប្រើ បិកកាតយី
បិច។

១៨ ដៃ ប៉ាញីល តាពៃ ខង តាពៃ ប្រើ អន់ អន់ដីស ប្រើ សារ
បិក អ៊ិក ហះកា ត្រត់ អន់ ប៉ាដាត ប៉ាលឹង ប្រើ មុត ប៉ាណាំ ពុត
ពៀក អន់ដីស។

១៩ ហត់ អ្នក អញសៃ ប៉ានេ ប្រើ ភៀ កាកាប ដាត់ ប៉ានីរ ពិរ
កាង លូ គូប សោប ទីប ចាដៃ អញសៃ ទិ ពុត ទិ ពៀក ហោក រីត់
កា យីស៊ូ ឡាក់ តាំងឡា ពិន។

២០ ត្រត់ ហោក រីត់ កា ប្រើ បិកកាតយី ឡាក់ ពី រប់ ដាវ ញន
កា គ្រឹប សារ អី ប្រើ លូ ញន កា យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២១ អន់ ដីស ត្រត់ អ្សិល កូត កា រប់ គូប សោប សីត ឡាំ
ដេល ខង អន់ដីស អ្សិល កូត អ្នក កា យីស៊ូ គ្រិះ កេះ។

សារ អ្នែ ក្លោ លូ កាម៉ាញ

២២ អី ម្នាក់ អង់កាន់ ឡាក់ ទី ក្លោ អន់ដីស ត្រគ់ អៀល កូត៍ ប្រ័ គី ព្វយ ក្លោ ឡាក់ កា អន់ដីស អៀល កូត៍ ប្រ័ គី ព្វយ យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល

២៣ ខង ក្លោ ឡាក់ ម៉ែត ណាំផា † កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ ប្រ័ គី ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រ័ះ ដេល យី យីស៊ូ គ្រិះ ហង ឡាក់ តង ក្រុំ ហៀន សារ ប្រ័ះ ឡាក់ ឡាកោ អែរ។

២៤ ក្រុំ ហៀន សារ ប្រ័ះ អៀល កូត៍ ប្រ័ គី ព្វយ យីស៊ូ គ្រិះ នី ចម៍ ម្នាក់ អង់កាន់ កា ត្រគ់ អៀល កូត៍ ប្រ័ គី ព្វយ ក្លោ ពៀ ក្លោ អែរ គ្រីប សារ នីណោះ ដេល។

២៥ កាប៉ាច់ ម្នាក់ កាម៉ាក បក់ ទី កាម៉ាញ ហត់ បិច កា កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ បិច កា ក្រុំ ហៀន សារ ប្រ័ះ ដេល អែរ មប ឡាកោ តៅ ប៉ាតាង អន់ខែ

២៦ ភៀ ប្រ័ គី អន់ អន់ខែ ដាក់ សាំរ៉ាប់ កា ប្រ័ះ ញន កា បាំង ហុំ អន់ខែ លូ រះ ប៉ានីរ ប្រ័ះ កា អន់ខែ

២៧ ភៀ ប៉ាណាំ ក្រុំ ហៀន សារ ប្រ័ះ ពីះ ប៉ាត់ អែរ ពៀប ឡាក់ កា អង់កាន់ ដាក់ ឡាយ៉ាម ខាក់ អូ ទី តាំងហាល អេះ អោម អូ ទី ហ្សា ម៉ុះ ម៉ាត់ លូ អូ ទី បឹក អិក ហះ ចំ អុះ យី ក្រុំ ដាក់ សាំរ៉ាប់ កា ប្រ័ះ អូ ទី យច សារ ញ៉ា អុះ។

២៨ ក្លោ ត្រគ់ បិច កា កាម៉ាញ ឡាក់ កា សារ អា ដេល យី ឡាក់ កា បិច កា ឡាកោ អែរ ទៅ។ ពៀ បិច កា កាម៉ាញ បក់ ណោះ កា បិច កា ឡាកោ អែរ ទៅ ហង។

២៩ អូ យើយ ទី បក់ ពៀ អូ ណិស កា ឡាកោ ទៅ អុះ យី ទី ដឹង ព្វ រាំងហៃ សិម ឡាកោ អន់ ដាក់ ប៉ាឡឹង ឡាក់ កា យីស៊ូ គ្រិះ

† ៥:២៣ ៥:២៣ ម៉ែត ណាំផា ពៀត គុល «កល់»។

រាំងហែ សិម ក្រំ ហៀន សារ ប្រ្រៈ អន់ ដាក់ ប៉ាឡឹង ដេល

៣០ ខង ពិន ទិខូ ឡាក់ កា ជុង តី ពីង ឡាកោ អើ

៣១ ឡាក់ កា ទី ប្រាក់ រ៉ះ ផា «ខ អា ហង បះ កាម៉ាក់ ឡាច់ ឡឹង មើត ពី ឡាក់ អ្នែ អន់ខូ លូ កាម៉ាញ ទីប រ៉ុន កា គូប សោប អន់ខែ ពៀរ ដួរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ»។‡

៣២ សារ អា ទី ណី ជ្រុ ខាក់ ហះកា អាញ បិច រ៉ះ ផា សារ អា កាប ឡឹង សារ យីស៊ូ គ្រិះ លូ សារ ក្រំ ហៀន សារ ប្រ្រៈ ណោះ ហង។

៣៣ យ្រៈ នីចម៍ កាតាម អន់ដីស ទិខូ ត្រត់ បិច កា កាម៉ាញ ឡាក់ កា បិច កា ឡាកោ ទៅ ដេល កាម៉ាញ កា ត្រត់ កា រ៉ុប អ្សិល កូត កា ក្លោ ដេល។

៦

សារ សាស្វា អ្នែ លូ មើត ពី

១ អី ម្នុត សាស្វា ឡាក់ សៀ យីស៊ូ ហត់ រ៉ាប់ សៀ ប៉ានីរ មើត ពី ពិ ប្រគំ នីណោះ ដាក់ ត្រត់។

២ «អន់ដីស ត្រត់ អ្សិល កូត កា មើត ពី» អា ហង ឡាក់ ចាបាប់ ទី ម៉ោញ ឡាក់ ទី ទីប ប៉ានីរ ប្រ្រៈ សាញ៉ា ដេល

៣ «ម៉ាត់ អន់ដីស ទី សារ សាណុក សារ៉ាក លូ ទី អាញ រ៉ុស ទុញ អ្នែ ពីង ប៉ាថេត អា»។*

៤ កាប៉ាច់ អន់ដីស ឡាក់ ពី ដៃ ប្រគំ អន់ គន អឹក អ្សិរត ហះ កា ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ ព្វយ សារ អន់តត់ ប៉ាតោ ម៉ះ យី ស៊ូ ឡាក់ តាំងឡា ពិន។

‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២៤។

* ៦:៣ ៦:២-៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៥:១៦។

សារ ម្នាក់ ទុច ម្នែ លូ ម៉ែត តាំងឡា

៥ អី អុះ មី បក់ ប្រឹក្ច ទុច ពូ ហត់ អន់ដីស រ៉ាប់ សៀ ប៉ានីរ ម៉ែត តាំងឡា លូ អ្សិល កូត្ត អ្សត កា អើ ពិ ទីប ទី ពុត ដាក់ ត្រង់ ឡាក់ កា រ៉ាប់ សៀ យីស៊ូ គ្រិះ ដេល។

៦ ដៃ ប្រឹក្ច ក្រានី កា អន់ ម៉ែត តាំងឡា ហៃ ប៉ប ដៃ ប្រឹក្ច ក្រានី កា អន់ ប៉ាណូស ប៉ាញ ពុត យី ត្រត់ ប្រឹក្ច ឡាក់ កា ប្រឹក្ច ង៉ារ កា យីស៊ូ គ្រិះ ទីប ប្រឹក្ច ពូយ ពុត ប្រឹះ បិកកាតយ អន់ ទី ពុត ឡូត។

៧ ត្រត់ ប្រឹក្ច ង៉ារ ណោះ ទីប ហោក រត់ ឡាក់ កា ប្រឹក្ច ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល អូ ត្រត់ ឡាក់ កា ប្រឹក្ច ង៉ារ កា ប៉ាណូស អុះ។

៨ អន់ដីស ត្រត់ អូ អន់តត់ ជា យីៈ បក់ ប្រឹក្ច ម៉ែត ពូ កា តាម យីៈ បក់ ប្រឹក្ច ទុច ពូ កាតាម កា ចឹង ទី រ៉ាំងរ៉ានី ឡឹង យី ស៊ូ ឡាក់ តាំងឡា ពិន តាម ង៉ារ ដាក់ ឡាក់ អន់ដីស ទី ប្រឹក្ច ណោះ ហង។

៩ អន់ដីស ឡាក់ ប្រឹក្ច ម៉ែត ពូ ត្រត់ ប្រឹក្ច កា ម្នាក់ ទុច អន់ដីស នីណោះ ដេល អូ ត្រត់ កាប ប៉ាំងអ្សត កា អន់ខែ អុះ។ ត្រត់ អូ អន់តត់ ជា យីៈ បក់ ប្រឹក្ច ម៉ែត ពូ កាតាម យីៈ បក់ ប្រឹក្ច ទុច ពូ កាតាម យី ទី ពី តាំងឡា ដឹង ម៉ោញ ឡាក់ ម្នែ ពីង ប្លែង តោ ហង អើ អូ រើស ម៉ាត់ បក់ ញី អុះ។

សារ ត្រត់ ទ្រង យៀង តាកូ ឡាក់ ប្រឹះ អន់

១០ កាប៉ាច សារ ម៉ោញ ណារ ហត់ អន់ ទី សាដុំ ញុន កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហត់ អន់ដីស ទ្រុង គ្រឺប ឃ្មើង តាកូរ ឡាក់ ប្រ្រឹះ បិកកា តយំ អន់ ភ្លៀ អ្នក ត្រាតិ សារ ម៉ែត ប្រ្រឹះ ប៊ីត ប៉ាញ៉ា តាត់ អំពូង កា អន់ដីស

១២ ខង ពិន អូ ត្រត់ តាកូរ លូ ប៉ាណូស អុះ យី តាកូរ លូ មូត ប្រ្រឹះ ប៊ីត ប្រ្រឹះ រឹត ឡាក់ សុតចាំង សាំឡាញ៉ូ អីញ លូ តាំងឡា សារ ម៉ាម៉ាំង អ្វី ពឹង អង់កក់ តេះ អា លូ អំរ៉ាញ អីញ អូ ដាក់ អ្វី កាន់តេះ ប្លែង។

១៣ ទីល នីណោះ ហត់ អន់ដីស អ្នក គ្រឺប ឃ្មើង តាកូរ ម៉ះ ប្រ្រឹះ ណោះ ហង ម៉ាត់ អន់ដីស ចឹង ដាម អត់ ប៉ាត់ ដាវ ចឹង កើត សារ អូ ដាក់ ទៀ ប៉ាត់ អន់ដីស តាវ ត្រាតិ លូ សារ អូ ដាក់ គ្រឺប នៃវ រ៉ាវ៉ាច កេះ ណោះ អន់ដីស ចឹង អ្វី សៀ លើយ និះទៅ ហង។

១៤ ទីល នីណោះ អ្នក អន់ដីស សៀ អន់ កាខាក់ លូ អ្នក សារ តាទីច កត់ ពឹង សាំងគៀង ពៀប ឡាក់ កា ម៉ាអែវ លូ អ្នក សារ ដាក់ ត្រង់ ប្រឹតិ អាវ ប៉ាសយ

១៥ ទីប ទ្រៀម ពុត ចាក រ៉ះ សារ ដាក់ កាប ឡឹង សារ សាណុក សារ៉ាក ពៀប ឡាក់ កា ជិះ កឹប។

១៦ គ្រឺប សារ ឡាក់ កើត ពីះ ត្រត់ ម៉ឹង សារ សៀ ពៀប ឡាក់ កា ខែល ម៉ាត់ អន់ដីស ចឹង អូ តាត់ អំប៉ាត់ កាំ អុញ ម៉ះ ម៉ែត ប្រ្រឹះ ប៊ីត។

១៧ ហត់ ម៉ឹង សារ ប្រ្រឹះ តង់ អន់ដីស ណោះ ពៀប ឡាក់ កា តលី មូក ប៉ាសយ លូ អ្នក ប៉ានីវ ប្រ្រឹះ ប្រឹតិ ដាវ ម៉ះ ប៉ាង៉ាតិ ប៉ា លឹង ប្រ្រឹះ

១៨ ទីប ម៉ន់ អើ ប្រ្រឹះ លើយៗ ពួយ ប៉ាង៉ាតិ ប៉ាលឹង ប្រ្រឹះ ប៉ា

ណាំ ពុត លូ ឡោម ឡា អើ គ្រីប សារ។ ហត់ អ្នក ក្បាត់ ទីប ម៉ន់ ឡោម ប្រ្លៈ អន់ កា ប៉ាសុន អើ ទិឌូ ញន កា ពុត អត់ សាំរ៉ាញី កា ខាក់ ដៃ អ្នក ដៃ។

១៩ ហត់ ឡោម ឡា ប្រ្លៈ សាំរ៉ាប កា អាញ ដេល ម៉ាត់ ប្រ្លៈ អន់ អាញ ទី ប៉ានីរ ពីរ កាង អ្នក កាប លូ អន់ អាញ ទី ពុត ខិន ផៈ ចំ អាញ រៈ អន់ ពូ អ្នក សារ ដាក់ ឡើង យីស៊ូ ឡាក់ អោន សាគីម ផៈ អន់ ទ្រូល ពៃ។

២០ អាញ ត្រត់ ខុក ញន កា រៈ សារ ដាក់ អា ប៉ាតាង ប្រ្លៈ ទីល នីណោះ ប័រ អន់ ដីស ម៉ន់ ឡោម ប្រ្លៈ អន់ អាញ ទី ពុត ខិន កាប សារ ញ៉ា ឡាក់ អាញ ត្រត់ កាប។

២១ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញិន បិច ចៃ អើ ឡាក់ ប៉ាណូ ស ដាក់ ត្រង់ ប្រត់ ងារ កា យីស៊ូ ឡាក់ តាំង ឡា ពិន អើ ចឹង រៈ អន់ អន់ ដីស អ្នក គ្រីប សារ ឡាក់ កើត ពីរ ពឹង អាញ ទីប ងារ ញ៉ា ឡាក់ អាញ ប្រត់ ទិណោះ។

២២ អាញ ប្រើ អើ ឡាំ ប៉ាត់ ចារ អន់ ដីស ភៀ បិច កា អន់ ដីស អ្នក ឡើង សារ ញិន លូ អន់ អើ កាប បាំង ហោក ពុត ពៀក អន់ ដីស ដេល។

២៣ អន់ ប្រ្លៈ បិក កាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំង ឡា ពិន អន់ សារ សាណុក សារ៉ាក លូ សារ បិច ចៃ ទីប សារ សៀ កា អន់ ដីស។

២៤ អន់ ប្រ្លៈ ដាក់ ពុត កា អន់ ដីស ទិឌូ ឡាក់ បិច ចៃ កា យីស៊ូ គ្រិះ លើយ អ្នក អើ ពុត អុះ។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650